

ព្រះគម្ពីរសម្រាប់កុមារ  
អំណោយ

ការចាប់ផ្តើមនៃទុក្ខ  
ព្រួយរបស់បុរស



និពន្ធដោយ៖ Edward Hughes

គូររូបដោយ៖ Byron Unger; Lazarus  
Alastair Paterson

សម្របសម្រួលដោយ៖ M. Maillot; Tammy S.

បកប្រែដោយ៖ [www.christian-translation.com](http://www.christian-translation.com)

ផលិតដោយ៖ Bible for Children  
[www.M1914.org](http://www.M1914.org)

©2022 Bible for Children, Inc.

អាជ្ញាប័ណ្ណ៖ អ្នកមានសិទ្ធិថតចម្លងឬបោះពុម្ពរឿងនេះដរាប  
ណាអ្នកចម្លងឬបោះពុម្ពរឿងកមិនលក់វា។



ព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់!  
នៅពេលព្រះបង្កើតអាដាមបុរស  
ដំបូងគាត់រស់នៅក្នុងសួនច្បារអេ  
ដេនជាមួយប្រពន្ធរបស់គាត់ឈ្មោះ

អេវ៉ា។ ពួកគេសប្បាយ  
រីករាយឥតខ្ចោះក្នុងការស្តាប់  
បង្គាប់ព្រះហើយ  
រីករាយនឹង  
វត្ថុមាន  
របស់



ទ្រង់រហូតដល់ថ្ងៃមួយ ...



"តើព្រះជាម្ចាស់  
មានបន្ទូលប្រាប់អ្នក  
ថាមិនត្រូវបរិភោគ  
ដើមឈើគ្រប់ប្រភេទទេ?"  
ពស់បានសួរអេវ៉ា។ អ្នកស្រីបាន  
ឆ្លើយថា៖ "យើងអាច  
ញ៉ាំផ្លែឈើនីមួយៗបាន  
តែមួយផ្លែប៉ុណ្ណោះ។"



"ប្រសិនបើយើង  
ញ៉ាំឬប៉ះផ្លែឈើនោះ  
យើងនឹងស្លាប់"។

ពស់ញ្ជ្រឹមថា "អ្នកនឹងមិនស្លាប់ទេ"។

"អ្នកនឹងក្លាយជាដូចព្រះ" អេវ៉ាចង់បាន  
ផ្លែឈើនោះ។ នាងស្លាប់ស  
ពស់ញ្ជ្រឹមថា តូចពស់  
ហើយសុំផ្លែឈើ។



បន្ទាប់ពីអេវ៉ាមិនស្តាប់បង្គាប់  
ព្រះនាងបានដឹកនាំអាដាមឱ្យ  
ញ៉ាំង្នែងឈើផងដែរ។ អាដាមគួរ  
តែនិយាយថា "ទេ! ខ្ញុំនឹង  
មិនធ្វើបាបព្រះ  
បន្ទូលរបស់ព្រះ  
ឡើយ"។





នៅពេលអាដាមនិងអេវ៉ាធ្វើ  
បាបពួកគេទាំងពីរដឹងថាពួកគេអាក្រក់។  
ការដេរស្លឹកឧទុម្ពរចូលទៅក្នុងអារម្ភមពួក  
គេបានបិទបាំងខនពួកគេហើយលាក់ខន  
នៅក្នុងគុម្ពោតពីវត្តមានរបស់ព្រះ។



នៅពេលល្ងាចត្រូវដាក់ព្រះបានយាងមក  
សួនច្បារ។ គាត់ដឹងពីអ្វីដែលអ័ដាម  
និងអេវ៉ាបានធ្វើ។ អាដាមបានស្តី  
បន្ទោសអេវ៉ា។ អេវ៉ាបានស្តីបន្ទោស  
សត្វពស់។ ព្រះជាម្ចាស់មាន  
បន្ទូលថា "ពស់ត្រូវបណ្តាសា។"





ស្រីនឹងមានការឈឺចាប់នៅពេលដែលកូន  
កើតមក"។ "អ័ដាមដោយសារតែអ្នក  
បានធ្វើបាបផែនដីត្រូវបណ្តាសា  
ដោយបន្ទានិងបន្ទា។ អ្នកនឹង  
នឿយហត់និងញើសដើម្បីទទួល  
បានអាហារប្រចាំថ្ងៃរបស់អ្នក"។





ព្រះបាននាំអ័ដាមនិងអេវ៉ា  
ចេញពីសួនច្បារដ៏អស្ចារ្យ។  
ដោយសារពួកគេបានធ្វើ  
បាបពួកគេបានបែក  
ចេញពីព្រះដែល  
ប្រទានជីវិត!





ព្រះបានបង្កើតដារភ្លើងដើម្បី  
ការពារពួកគេ។ ព្រះបាន  
បង្កើតស្បែកសម្រាប់អា  
ដាមនិងអេវ៉ា។ តើព្រះ  
យកស្បែក  
ពីណា?




យូរ ១ ទៅគ្រួសារមួយបានកើតមកអំណាចនិង  
អេវ៉ា។ កូនប្រុសដំបូងរបស់ពួកគេឈ្មោះកាអ៊ុន  
ជាអ្នកថែស្នួន។ កូនប្រុសទី ២  
របស់ពួកគេឈ្មោះអេបិលគីជា  
អ្នកគង្វាល។



ថ្ងៃមួយ ភារីន បាន នាំ យក បន្លែ ខ្លះ មក ជូន ព្រះ  
ជា អំណោយ។ អេបិល បាន នាំ ចៀម ដ៏ ល្អ បំផុត  
របស់ គាត់ ខ្លះ ជា អំណោយ របស់ គាត់ ដល់ ព្រះ។  
ព្រះ ពេញ ចិត្ត នឹង អំណោយ របស់  
អេបិល។



ព្រះម៉ែនសព្វព្រះទ័យនឹងអំណោយរបស់កា  
អ៊ុនឡើយ។ កាអ៊ុនខឹងយ៉ាងខ្លាំង។  
ប៉ុន្តែព្រះបាននិយាយថា  
"ប្រសិនបើអ្នកធ្វើអ្វីដែលត្រឹម  
ត្រូវតើអ្នកនឹងមិនទទួល  
យកទេឬ?"



កំហឹងរបស់កាអ៊ុនមិនបានបាត់ទេ។ មួយ  
សន្ទុះក្រោយមកនៅក្នុងវាលគាត់បានវាយ  
ប្រហារអេបិលហើយសម្លាប់គាត់!



ព្រះបានមានបន្ទូលទៅកាអ៊ីន។ "អេបិលបង  
ប្រុសរបស់អ្នកនៅឯណា?" "ខ្ញុំមិនដឹងទេ" កាអ៊ី  
ននិយាយកុហក។ "តើខ្ញុំជាអ្នកថែរក្សាបងប្រុស  
ខ្ញុំមែនទេ?" ព្រះបានដាក់  
ទណ្ឌកម្មកាអ៊ីនដោយដកហូត  
សមត្ថភាពធ្វើស្រែហើយធ្វើ



ឱ្យគាត់  
ផ្ទេង។






កាអ៊ុនបានចាកចេញពីវត្តមានរបស់ព្រះអម្ចាស់។ គាត់បានរៀបការជាមួយកូនស្រីរបស់អាដាមនិងអេវ៉ា។ ពួកគេបានចិញ្ចឹមគ្រួសារមួយ។ មិនយូរប៉ុន្មានទៅ



និងទៅទូត

របស់កាអ៊ុនបានបំពេញទីក្រុងដែលគាត់បានបង្កើត។



ទន្ទឹមនឹងនេះគ្រួសារអាដាមនិង  
អេវ៉ាបានរីកចម្រើនយ៉ាងឆាប់រហ័  
ស។ នៅសម័យនោះមនុស្សរស់នៅ  
បានយូរជាងសព្វថ្ងៃ។




នៅពេលកូនប្រុសរបស់នាងសេតកើតអេវ៉ាបាន  
និយាយថា "ព្រះជាម្ចាស់ប្រទានឱ្យខ្ញុំសេតជំនួស  
អេបិល"។ សេតជាបុរសដែលគោរពព្រះ  
ដែលរស់នៅ ៩១២ ឆ្នាំនិងមានកូនជា  
ច្រើន។



នៅលើពិភពលោកមនុស្សកាន់តែ  
អាក្រក់ទៅ ៗ ដោយសារមនុស្ស  
មួយជំនាន់បន្តពីមួយជំនាន់ទៅ  
មួយជំនាន់។ នៅទីបំផុតព្រះ  
បានសម្រេចបំផ្លាញមនុស្ស

ជាតិទី២។



សត្វនិងបក្សីទាំងអស់។ ព្រះសោកស្តាយ  
ដែលគាត់បានបង្កើតមនុស្ស។  
ប៉ុន្តែបុរសម្នាក់ពេញចិត្តព្រះ ...



បុរសនេះគឺជាល្អអេ។ កូនចៅរបស់សេត  
លោកល្អអេជាមនុស្សសុចរិតនិង  
គ្មានកំហុស។ គាត់បានដើរ  
ជាមួយព្រះ។



គាត់ក៏បានបង្រៀនកូនប្រុសទាំងបីរបស់  
គាត់ឱ្យស្តាប់បង្គាប់ព្រះ។ ឥឡូវនេះ  
ព្រះមានគម្រោងប្រើល្អាអេ  
តាមរបៀបចម្លែក  
និងពិសេស!



ការចាប់ផ្តើមនៃទុក្ខព្រួយរបស់បុរស

រឿងមួយពីព្រះបន្ទូលរបស់ព្រះគឺព្រះគម្ពីរ

ត្រូវបានរកឃើញនៅក្នុង

លោកុប្បត្តិ ៣-៦

"ច្រកចូលពាក្យរបស់អ្នកផ្តល់ព័ន្ធ។"

ទំនុកដំកើង ១១៩:១៣០





၆ပဲ



រឿងព្រះគម្ពីរនេះប្រាប់យើងអំពីព្រះដ៏អស្ចារ្យរបស់យើង  
ដែលបានបង្កើតយើងហើយដែលចង់អោយអ្នកស្គាល់  
ទ្រង់។

ព្រះដឹងថាយើងបានធ្វើអំពើអាក្រក់ដែលទ្រង់ហៅថា  
បាប។ ការដាក់ទណ្ឌកម្មចំពោះអំពើបាបគឺសេចក្តី  
ស្លាប់ប៉ុន្តែព្រះស្រឡាញ់អ្នកខ្លាំងណាស់ទ្រង់បានបញ្ជូន  
ព្រះរាជបុត្រាតែមួយរបស់ទ្រង់គឺព្រះយេស៊ូវមកសុគត  
នៅលើឈើឆ្កាងហើយត្រូវទទួលទោសចំពោះអំពើបាប  
របស់អ្នក។ បន្ទាប់មកព្រះយេស៊ូវបានមានព្រះជន្មរស់  
ឡើងវិញហើយត្រឡប់ទៅផ្ទះវិញទៅស្ថានសួគ៌!  
ប្រសិនបើអ្នកជឿលើព្រះយេស៊ូវហើយសុំឱ្យទ្រង់អត់  
ទោសបាបរបស់អ្នកនោះទ្រង់នឹងធ្វើ! ទ្រង់នឹងយាង  
មកហើយរស់នៅក្នុងអ្នកឱ្យរស់នេះហើយអ្នកនឹងរស់  
នៅជាមួយទ្រង់ជារៀងរហូត។



ប្រសិនបើអ្នកជឿថានេះជាការពិតសូមនិយាយទៅ  
កាន់ព្រះ៖

សូមគោរពព្រះយេស៊ូវខ្ញុំជឿថាអ្នកគឺជាព្រះហើយបាន  
ក្លាយជាបុរសម្នាក់ដែលត្រូវស្តាប់ជំនួសអំពើបាបខ្ញុំ  
ហើយឥឡូវនេះអ្នករស់ឡើងវិញ។ សូមចូលមកក្នុងជីវិត  
ខ្ញុំហើយអត់ទោសបាបខ្ញុំដើម្បីឱ្យខ្ញុំអាចមានជីវិតថ្មី  
ឥឡូវនេះហើយថ្ងៃណាមួយនឹងនៅជាមួយអ្នកជារៀងរ  
ហូត។ ជួយខ្ញុំឱ្យស្តាប់បង្គាប់អ្នកហើយរស់នៅដើម្បីអ្នក  
ជាកូនរបស់អ្នក។ អាម៉ែន។

អានព្រះគម្ពីរហើយនិយាយជាមួយព្រះជារៀងរាល់ថ្ងៃ!  
យ៉ូហាន ៣:១៦

